

វត្តមង្គលសោភ័ណ្ណ



WAT MANGKOL SOPHON
34 Bis Avenue de Verdun 41000 Blois, France
Phone: +33(0) 254 560096 +33 (0) 660 052667
Email: chakraphopl@gmail.com
Website: watmangkolsophon.blogspot.com



លិខិតនិមន្តនិងអញ្ជើញបុណ្យភ្ជុំបិណ្ណ

ខ្ញុំព្រះករុណា អាគ្នាភាពព្រះតេជគុណ **អ៊ុន សុខ** សព្វថ្ងៃជាព្រះចៅអធិការ **វត្តមង្គលសោភ័ណ្ណ** និងជាប្រធាន **សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ប្រចាំអឺរ៉ុប** ព្រមទាំងគណៈកម្មការ អាចារ្យវត្តចំណុះជើង **វត្តមង្គលសោភ័ណ្ណ** ខេត្តប្រិយ្យ ប្រចាំប្រទេសបារាំងទាំងមូលនិងទូទៅទ្វីបអឺរ៉ុប ។

មានកិត្តិយសសូមនិមន្តព្រះថេរានុថេរៈគ្រប់ព្រះអង្គព្រមទាំងញាតិញាមសប្បុរសជនឧបាសកឧបាសិកា ទាយក ទាយិកា អស់លោក លោកស្រីអ្នកនាងកញ្ញាពុទ្ធបរិស័ទទាំងជិតឆ្ងាយចូលរួមបុណ្យភ្ជុំបិណ្ណដែលជាប្រពៃណីទំនៀមទម្លាប់

ខ្មែរយើងទូទៅ និងប្រារព្ធធ្វើនៅសាលបុណ្យ ៖ **SALLE BEAUCE Maison Municipale de Vienne ; 1 rue Dupré ; 41000 BLOIS .Tél Fixe : 02 54 56 00 96 ; Mobile : 06 64 59 87 84 ; E-mail : uoongsok@gmail.com Facebook : sokuoong ; Website :http://watmangkolsophon.blogspot.fr**

⇒ នៅថ្ងៃសៅរ៍ទី ២០ ខែ ០៩ (កញ្ញា) ឆ្នាំ ២០១៤ កម្មវត្ថុ ៖ព្រះវត្តមង្គលសោភ័ណ្ណមានការខ្វះខាតជាខ្លាំង ។

កម្មវិធីបុណ្យ


⇒ ព្រឹកថ្ងៃសៅរ៍ទី ២០ ខែ ០៩ ឆ្នាំ ២០១៤

ម៉ោង ០៩ ៖ ០០ នាទី ភ្ញៀវអញ្ជើញមកដល់ ។ ម៉ោង ១០៖០០នាទីជួបជុំពុទ្ធបរិស័ទជិតឆ្ងាយនមស្សការព្រះរតនៈត្រៃសមាទានសិល រាប់បាត្រ ព្រះសង្ឃស្វាធាយពុទ្ធដ៏យមង្គល វេរកត្តាហារប្រគេនព្រះសង្ឃ ។ ម៉ោង ១១៖០០នាទីព្រះសង្ឃទេសនានិងនិមន្តព្រះសង្ឃខ្ញុំសកុសលដល់មាតាបិតានិងបុព្វបុរសដែលបានធ្វើមរណៈកាលទៅភពខាងមុខ ។ ម៉ោង ១២ ៖៣០ នាទីភ្ញៀវពិសារភោជនាហារជុំគ្នាជាកិច្ចសម្រេចបុណ្យ ។ ម៉ោង ១៤៖០០រហូតដល់ម៉ោង១៦៖០០សន្និបាត

ព្រះសង្ឃសូមបរិវារណាចង្ហាន់ញាតិញាមផងព្រោះ ថ្ងៃបុណ្យនោះមាននិមន្តព្រះសង្ឃនិងអ្នកដំណាងផ្សេងៗមកចំនួនច្រើន ព្រះសង្ឃប្រហែលលើសជាង ៣០ អង្គនិងរូបនិងសន្និបាតសង្ឃ ជាពិសេស ៖ សូមអំពាវនាវពុទ្ធបរិស័ទនៅខេត្តប្រិយ្យខេត្តទ្រូប និងខេត្តប្រិយ្យជួយបាយទឹកភ្ញៀវនៅល្ងាចថ្ងៃទី ១៩ ខែ ០៩ ឆ្នាំ២០១៤ ក្នុងមួយគ្រួសារមួយឆ្នាំៗអោយបានគ្រប់គ្នាផង ។

ពេលយប់ ៖ ចាប់ផ្តើមពីម៉ោង ២០ យប់ នាទីសុន្ទរៈកថាម៉ោង២០៖៣០នាទី និងមានកម្មវិធីរំលែងជាមួយ **NON STOP**

រំលែងកំសាន្ត រហូតដល់ម៉ោង ០២ ភ្លឺ ។ **បច្ច័យក្លោងទ្វារចូលតាមសទ្ធាជ្រះថ្លា ! សូមកត់ចំណាំថា៖** ម្ហូបមានលក់នៅ និងកន្លែង ថ្លៃល្មមសមរម្យ បានបច្ច័យប្រគេនចូលវត្ត សូមបងប្អូនយកខ្លីវីឌីឬវីស៊ីឌីនៃខ្លួនមកផង ។ សូមអរគុណ..!



វត្តមង្គលសោភ័ណ្ឌ

WAT MANGKOL SOPHON
34 Bis Avenue de Verdun 41000 Blois, France
Phone: +33(0) 254 560096 +33 (0) 660 052667
Email: chakraphopl@gmail.com
Website: watmangkolsophon.blogspot.com



FÊTES DES PHCHUM BEN

Le VÉNÉRABLE UOONG SOK Président L'Association Moine Bouddhisme Khmer Du Kampuchea-Krom
En Europe à l'honneur de vous inviter à la cérémonie de CÉRÉMONIE BON PHCHUM BEN qui aura lieu Samedi le

20 / 09 / 2014 et Cérémonie Kathinadean Samaki Samedi le 01/11/2014 . Dans du SALLE BEAUCE ; Maison
Municipale de Vienne ; 1 rue Dupré ; 41000 BLOIS . Tél Fixe : 02 54 56 00 96 ; Mobile : 06 64 59 87 84 ; E-
mail : uoongsok@gmail.com Facebook : [sokuoong](https://www.facebook.com/sokuoong) ; Website : <http://watmangkolsophon.blogspot.fr>

Invitation Mme . TEP VANNY Président Communauté Boeung Kak ET Mme. KHEK CHAN REASMHEY Trésoriés
Communeauté Boeung Kak à Phnom Penh (Cambodge) .

PROGRAMME DES FÊTES

09h00 Arrivé des Invités

10h00 Cérémonie religieuse : Récitation du Paritta Offrandes d'aumônes- Transmission des Mérites .

11h00 Offrandes au Triple Joyau ; Dhamma Tesna .

12h30 Dejeuner


14h00 Réunion Jusqu'au 16h00 à la Fin .

20h00 Parole , 20 h30 : Soir dansante Jusqu'au à 02h00 Dimanche le 21 / 09 / 2014.

Nous vous prions de bien vouloir venir nombreux assister à cette cérémonie et prendre part à cet acte
méritoire pour la pérennité de l'Enseignement du Bouddha .

INVITATION

VÉNÉRABLE UOONG SOK



វត្តមង្គលសោភ័ណ្ណ



WAT MANGKOL SOPHON
34 Bis Avenue de Verdun 41000 Blois, France
Phone: +33(0) 254 560096 +33 (0) 660 052667
Email: chakraphopl@gmail.com
Website: watmangkolsophon.blogspot.com



លិខិតអញ្ជើញបុណ្យភ្ជុំបិណ្ឌតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរថេរវាទ

អាត្មាភាពជាព្រះចៅអធិការវត្តមង្គលសោភ័ណ្ណ ខេត្តប៊ូរ្ស ប្រទេសបារាំង ។

មានគោលបំណងជួបជុំគ្នាម្តងលើកទីមួយនៅបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃសៅរ៍ទី ២០-០៩-២០១៤ លើកទី ពីរបុណ្យកបិទទានសាមគ្គីនៅថ្ងៃទី ០១-១១-២០១៤ សូមអញ្ជើញទាំងពីរបុណ្យយើងត្រូវស្វែងរកគ្នា ដើម្បីសិក្ខាសាលានិងសិក្សាចំណេះដឹងទូទៅ ។

សូមអញ្ជើញ ៖ **អ្នកស្រី ទេព វណ្ណឌី ប្រធានសហគមន៍បឹងកក់**

សព្វថ្ងៃស្នាក់នៅ ៖ **សហគមន៍បឹងកក់**

អាសយដ្ឋាន ៖ #181B1/PH-22/SK.SRAH CHAK DAUN PENH /PHNOM PENH

លេខទូរស័ព្ទ ៖ 012 60 46 48 អេម៉ែល: tepvanny@ymail.com,tepvannybkl@gmail.com

ហ្វេសប៊ុក ៖ Tep Vanny បុណ្យប្រព្រឹត្តិធ្វើនៅសាល ៖ **SALLE BEAUCE ; Maison Municipale de Vienne ; 1 rue Dupré 41000 BLOIS . នៅថ្ងៃសៅរ៍ទី ២០ ខែ ០៩ (កញ្ញា) ឆ្នាំ ២០១៤ ។**

Tél Fixe : 02 54 56 00 96 ; Mobile : 06 64 59 87 84 ; E-mail :uoongsok@gmail.com

Facebook : sokuoong ; Website ៖ http://watmangkolsophon.blogspot.fr

សូមមេត្តាមកសាលបុណ្យប្រនៅទីវត្តប៊ូរ្សដើម្បីធ្វើកិច្ចពិភាក្សាក្នុងព្រះពុទ្ធសាសនានិងសង្គម ព្រមទាំងបើកវគ្គសិក្ខាសាលា ។ ដើម្បីជាប្រយោជន៍ដល់ជនានុជននិងបច្ឆាជននៅខាងក្រោយធ្វើ តម្រាប់តាមអោយបានល្អផង ។ សូមអញ្ជើញដោយការជ្រះថ្លា..!

សូមពឹងឯកឧត្តមស្ថានទូតជួយសំរួលដោយសេចក្តីអនុគ្រោះ សូមអរគុណ..!

ធ្វើនៅវត្តមង្គលសោភ័ណ្ណ ថ្ងៃទី ២៥ ខែ ០៨ ឆ្នាំ ២០១៤ ហត្ថលេខា ព្រះតេជគុណ **អ៊ុន សុខ**



វត្តមង្គលសោភ័ណ្ណ



WAT MANGKOL SOPHON
34 Bis Avenue de Verdun 41000 Blois, France
Phone: +33(0) 254 560096 +33 (0) 660 052667
Email: chakraphopl@gmail.com
Website: watmangkolsophon.blogspot.com



លិខិតអញ្ជើញបុណ្យភ្ជុំបិណ្ណតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរថេរវាទ

អាត្មាភាពជាព្រះចៅអធិការវត្តមង្គលសោភ័ណ្ណ ខេត្តប៊ូរ្ស ប្រទេសបារាំង ។

មានគោលបំណងជួបជុំគ្នាម្តងលើកទីមួយនៅបុណ្យភ្ជុំបិណ្ណ នៅថ្ងៃសៅរ៍ទី ២០-០៩-២០១៤ លើកទី ពីរបុណ្យកបិសទានសាមគ្គីនៅថ្ងៃទី ០១-១១-២០១៤សូមអញ្ជើញទាំងពីរបុណ្យយើងត្រូវស្វែងរកគ្នា ដើម្បីសិក្ខាសាលានិងសិក្សាចំណេះដឹងទូទៅ ។

សូមអញ្ជើញ ៖ **អ្នកស្រី ខែក ចាន់ ស្មី ហិញ្ញ័កសហគមន៍បីខក់**

សព្វថ្ងៃស្នាក់នៅ ៖ **សហគមន៍បីខក់**

អាស័យដ្ឋាន ៖ #119/ST.70/SK.SRAH CHAK DAUN PENH /PHNOM PENH

លេខទូរស័ព្ទ ៖ 012 60 46 48 អេម៉ែល: tepvanny@ymail.com,tepvannybkl@gmail.com

ហ្វេសប៊ុក ៖ RaksmeY Bkl បុណ្យប្រព្រឹត្តធ្វើនៅសាល ៖ **SALLE BEAUCE ; Maison Municipale de Vienne ; 1 rue Dupré 41000 BLOIS . នៅថ្ងៃសៅរ៍ទី ២០ ខែ ០៩ (កញ្ញា) ឆ្នាំ**


២០១៤ ។ Tél Fixe : 02 54 56 00 96 ; Mobile : 06 64 59 87 84 ; E-mail : uongsok@gmail.com

Facebook : sokuoong ; Website ៖ http://watmangkolsophon.blogspot.fr

សូមមេត្តាមកសាលបុណ្យប្រព្រឹត្តធ្វើនៅទីវត្តប៊ូរ្សដើម្បីធ្វើកិច្ចពិភាក្សាក្នុងព្រះពុទ្ធសាសនានិងសង្គម ព្រមទាំងបើកវគ្គសិក្ខាសាលា ។ ដើម្បីជាប្រយោជន៍ដល់ជនានុជននិងបច្ឆាជននៅខាងក្រោយធ្វើ តម្រាប់តាមអោយបានល្អផង ។ សូមអញ្ជើញដោយការជ្រះថ្លា..!

សូមពឹងឯកឧត្តមស្ថានទូតជួយសំរួលដោយសេចក្តីអនុគ្រោះ សូមអរគុណ..! ។

ធ្វើនៅវត្តមង្គលសោភ័ណ្ណ ថ្ងៃទី ២៥ ខែ ០៨ ឆ្នាំ ២០១៤ ហត្ថលេខា ព្រះតេជគុណ **អ៊ិន សុខ**



វត្តមង្គលសោភ័ណ្ឌ



WAT MANGKOL SOPHON
34 Bis Avenue de Verdun 41000 Blois, France
Phone: +33(0) 254 560096 +33 (0) 660 052667
Email: chakraphopl@gmail.com
Website: watmangkolsophon.blogspot.com



លិខិតបទពណ៌នាវិភាជយឧបត្ថម្ភព្រះសង្ឃនិមន្តមករួមបុណ្យភ្ជុំបិណ្ឌ

អង្គខ្ញុំព្រះករុណា អាគ្នាភាពព្រះនាមព្រះតេជគុណ **អ៊ូង សុខ** សព្វថ្ងៃជាព្រះចៅអធិការ

វត្តមង្គលសោភ័ណ្ឌ ខេត្តប្ដូរឃ្លៀបទេសបារាំងនិងជាប្រធាន **សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមប្រចាំអឺរ៉ុប** ។

សូមប្រគេននិងជំរាបព្រះថេរានុថេរៈព្រមទាំងសប្បុរសជនជិតឆ្ងាយថា ៖ នៅថ្ងៃទី ២០ ខែ ០៩ ឆ្នាំ ២០១៤ **វត្តមង្គលសោភ័ណ្ឌ** ក៏ដូចជា សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម **ប្រចាំអឺរ៉ុប** មានកិត្តិយសនិមន្តព្រះសង្ឃទូទាំងអឺរ៉ុប ជាពិសេសព្រះសង្ឃខ្មែរកម្ពុជាក្រោម ។

និមន្តព្រះសង្ឃទូទាំងអឺរ៉ុប ព្រះសង្ឃមានលើសពី ៣០ ព្រះអង្គនិងរូប ។

សូមបរាណាញាតិញ្ញាមជួយឧបត្ថម្ភតាមសទ្ធា ដើម្បីដំណោះស្រាយរឿងយានជំនិះប្រគេនព្រះសង្ឃរឿងយានជំនិះគឺរទេះភ្លើង (TRAN SPORT) តាមសទ្ធាជ្រះថ្លា ។

ព្រះករុណាគ្រប់ព្រះអង្គនិងញាតិញ្ញាមសប្បុរសជនទាំងឡាយមានសទ្ធាជ្រះថ្លាសូមទំនាក់ទំនងជាមួយព្រះតេជគុណ**អ៊ូង សុខ** ព្រះចៅអធិការក៏ជាប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមប្រចាំអឺរ៉ុប ទូរស័ព្ទលេខ ៖ 02 54 56 00 96 ; 06 64 59 87 84 E-mail : uongsok@gmail.com ;

Website : <http://watmangkolsophon.blogspot.fr> ; Facebook : sokuoong

Chèque à l'Orde : Mr UOONG SOK Banque Postal : A.M.B.K.K.K.E. No- LIM 08 258 20 G

ជាពិសេសបានអញ្ជើញអ្នកស្រី **ទេព វណ្ណី** និងអ្នកស្រី **ខែក ចាន់ ស្មី** ដំណាងស្រ្តីបឹងកក់អញ្ជើញមកចូលរួមបុណ្យភ្ជុំបិណ្ឌនៅប្រទេសបារាំងដែរ ។

សូមបរាណាព្រះករុណាគ្រប់ព្រះអង្គនិងសប្បុរសជនគ្រប់រូបចូលឧបត្ថម្ភតាមសទ្ធាជ្រះថ្លាកុំបីអាក់ខានឡើយ។